

ការអភិវឌ្ឍន៍ខ្លួនតាមក្រុមអាយុសម្រាប់កុមារ និងយុវវ័យ

ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨

សាសនាចក្រនៃ
ព្រះយេស៊ូវគ្រីស្ទ
នៃព្រះបិតាស្រីម៉ារីយ៉ា

ថ្នាក់ដឹកនាំទាំងឡាយរបស់សាសនាចក្រមានបំណងប្រាថ្នាចង់ពង្រឹងកុមារ និងយុវវ័យតាមរយៈការបង្កើនសេចក្តីជំនឿលើ ព្រះយេស៊ូវគ្រីស្ទ ពង្រឹងការយល់ដឹងពីដំណឹងល្អរបស់ទ្រង់ និងសាមគ្គីភាពដ៏ធំជាមួយនឹងសាសនាចក្ររបស់ទ្រង់ និងសមាជិក ។ នៅ ដើមខែមករា ឆ្នាំ២០១៩ កុមារនឹងបញ្ចប់អង្គការបឋមសិក្សា ហើយយុវវ័យនឹងអភិវឌ្ឍខ្លួនពីថ្នាក់ ឬក្រុមមួយទៅកាន់ថ្នាក់ ឬក្រុមមួយទៀត តាមក្រុមអាយុ ជំនួសឲ្យតាមថ្ងៃកំណើតរបស់ពួកគេ ។ ការតែងតាំងទៅកាន់តំណែងបញ្ចូលពិភពលោកអឺរ៉ុប និងការទទួលបានប័ណ្ណចូល ព្រះវិហារបរិសុទ្ធដែលមានកំណត់ការប្រើប្រាស់នឹងបន្តផ្អែកទៅលើភាពស័ក្តិសម ការត្រៀមខ្លួន និងស្ថានភាពផ្ទាល់ខ្លួន ហើយជាធម្មតា នឹងធ្វើឡើងនៅពេញមួយខែមករា ។

១. តើកាលវិភាគសម្រាប់ការអភិវឌ្ឍន៍ខ្លួនតាមក្រុមអាយុមានអ្វីខ្លះ ?

ជាធម្មតា កុមារនឹងបញ្ចប់អង្គការបឋមសិក្សា ហើយចាប់ផ្តើមចូលរៀនសាលាថ្ងៃអាទិត្យ និងថ្នាក់បឋម ឬក្រុមឌីកុននៅដើមឆ្នាំដែលពួកគេ ឈានចូលអាយុ ១២ ឆ្នាំ ។ ជាធម្មតា យុវនារីនឹងអភិវឌ្ឍខ្លួននៅក្នុងថ្នាក់យុវនារី ហើយយុវជនអភិវឌ្ឍខ្លួននៅក្នុងក្រុមបញ្ចូលពិភពលោកអឺរ៉ុបនៅ ដើមខែមករាក្នុងឆ្នាំដែលពួកគេឈានចូលអាយុ ១៤ និង ១៦ ឆ្នាំ ។ ការអភិវឌ្ឍខ្លួននេះនឹងធ្វើឡើងតាមក្រុមអាយុ ពុំមែនតាមថ្ងៃកំណើត របស់កុមារ និងយុវវ័យម្នាក់ៗឡើយ ។

កុមារ ឬយុវវ័យខ្លះអាចនឹងពុំផ្លាស់ទៅអង្គការ ថ្នាក់ ឬក្រុមមួយទៀតបាន ស្របតាមកាលវិភាគធម្មតាដោយសារតែស្ថានភាពផ្ទាល់ខ្លួន ។ ប៊ីស្ស៊ុន និងឪពុកម្តាយប្រឹក្សាមគ្គុដើម្បីសម្រេចចិត្តអំពីអ្វីដែលល្អបំផុតសម្រាប់កុមារ ឬយុវវ័យម្នាក់ៗ ។

២. តើយុវជនអាចទទួលបានការតែងតាំងទៅកាន់តំណែងបញ្ចូលពិភពលោកអឺរ៉ុបនៅពេលណា ? តើយុវជន និងយុវនារីអាចទទួលបាន ប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានកំណត់ការប្រើប្រាស់នៅពេលណា ?

យុវជននឹងអាចទទួលបានការតែងតាំងទៅកាន់តំណែងបញ្ចូលពិភពលោកអឺរ៉ុបនៅខែមករានៃឆ្នាំដែលពួកគេឈានចូលអាយុ ១២, ១៤ និង ១៦ ឆ្នាំ ។ ជាធម្មតា ការតែងតាំងទាំងឡាយនឹងធ្វើឡើងនៅពេញមួយខែមករា ។ យុវនារី និងយុវជនដែលបានតែងតាំងនឹងអាចទទួល បានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានកំណត់ការប្រើប្រាស់ដោយចាប់ផ្តើមនៅក្នុងខែមករានៃឆ្នាំដែលពួកគេឈានចូលអាយុ ១២ ឆ្នាំ ។ ប៉ុន្តែ ការតែងតាំងទៅកាន់តំណែងបញ្ចូលពិភពលោកអឺរ៉ុបសម្រាប់យុវជន និងការទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានកំណត់ការ ប្រើប្រាស់សម្រាប់យុវនារី និងយុវជននឹងបន្ត ដោយផ្អែកលើភាពស័ក្តិសម ការត្រៀមខ្លួនជាស្រេច និងស្ថានភាពផ្ទាល់ខ្លួន ។

៣. តើអាយុសម្រាប់ការតែងតាំងយុវជនទៅកាន់តំណែងបញ្ចូលពិភពលោកអឺរ៉ុបត្រូវបានណែនាំដោយគោលលទ្ធិដែរឬទេ ?

ទេ ។ អាយុសម្រាប់ការតែងតាំងទៅកាន់តំណែងបញ្ចូលពិភពលោកអឺរ៉ុបមានភាពខុសគ្នានៅក្នុងប្រវត្តិសាស្ត្រសាសនាចក្រ ។

៤. តើការកែសម្រួលទាំងនេះត្រូវបានអនុវត្តនៅពេលណា ?

ថ្នាក់ដឹកនាំក្នុងមូលដ្ឋានត្រូវអនុវត្តការកែសម្រួលទាំងនេះពេញមួយខែមករា ឆ្នាំ២០១៩ ។ ជាធម្មតា ការផ្លាស់ពីថ្នាក់មួយទៅថ្នាក់មួយ និង ពីអង្គការមួយទៅអង្គការមួយធ្វើឡើងនៅដើមខែមករា ។ ប៉ុន្តែការគាំទ្រ និងការតែងតាំងអាចនឹងត្រូវធ្វើឡើងពេញមួយខែនោះ ដើម្បី ជួយសម្រួលដល់គ្រួសារ និងការដាក់កាលវិភាគសម្ភាសន៍ ។

៥. តើការសម្ភាសន៍យុវវ័យត្រូវធ្វើឡើងនៅពេលណា?

ប៊ីស្ស៊ុនសម្ភាសន៍យុវវ័យម្នាក់ៗនៅពេលនាងបញ្ចប់អង្គការបឋមសិក្សា ហើយផ្លាស់ទៅថ្នាក់ថ្មីមួយ ។ ប៊ីស្ស៊ុនសម្ភាសន៍យុវជនម្នាក់ៗ នៅពេលគាត់បញ្ចប់អង្គការបឋមសិក្សា និងនៅពេលគាត់ផ្លាស់ទៅក្រុមថ្មីមួយ ហើយត្រូវបានតែងតាំងទៅកាន់តំណែងបញ្ចូលពិភពលោកអឺរ៉ុប មួយ ។ យុវវ័យអាយុពី ១២ ដល់ ១៥ ឆ្នាំត្រូវបន្តប៊ីស្ស៊ុនប្រចាំឆ្នាំ និងជាមួយនឹងទីប្រឹក្សាម្នាក់ៗរបស់គាត់នៅពេលមួយទៀតនៅអំឡុងឆ្នាំ នោះ ។ ជាធម្មតា យុវវ័យអាយុពី ១៦ ដល់ ១៨ ឆ្នាំត្រូវបន្តប៊ីស្ស៊ុនពីរដងក្នុងមួយឆ្នាំ ។

៦. តើគណៈប៊ីស្ស៊ូពុទ្ធស្នាល់កុមារដែលបញ្ចប់អង្គការបឋមសិក្សា អស់អ្នកដែលផ្លាស់ទៅថ្នាក់ ឬក្រុមមួយ និងយុវជនដែលត្រូវបាន តែងតាំងទៅកាន់តំណែងបញ្ចូលភាពមួយនៅក្នុងការប្រជុំសាក្រាម៉ង់ដែរឬទេ ?

គណៈប៊ីស្ស៊ូពុទ្ធស្នាល់កុមារ និងយុវវ័យនៅក្នុងការប្រជុំសាក្រាម៉ង់ទេ នៅពេលពួកគេផ្លាស់ពីអង្គភាព ថ្នាក់ និងក្រុមមួយទៅ អង្គភាព ថ្នាក់ និងក្រុមមួយទៀត ។ យុវជនដែលត្រូវបានតែងតាំងទៅកាន់តំណែងបញ្ចូលភាពមួយត្រូវបានប្រកាសឈ្មោះនៅក្នុងការ ប្រជុំសាក្រាម៉ង់សម្រាប់ការគាំទ្រ ។ ពួកគេពុំឡើងមកលើវេទិកាទេ ប៉ុន្តែឈរនៅក្នុងក្រុមជំនុំ កាលឈ្មោះរបស់ពួកគេត្រូវបានប្រកាស ហើយពួកគេត្រូវបានគាំទ្រ ។

៧. តើកាលបរិច្ឆេទផ្លាស់ប្តូរនេះសម្រាប់ការអភិវឌ្ឍន៍ខ្លួនតាមអាយុត្រូវធ្វើនៅខែមករាជានិច្ចមែនទេ ?

ទេ ។ នៅក្នុងតំបន់នៃពិភពលោកដែលខែមករាពុំមែនជាកាលបរិច្ឆេទផ្លាស់ប្តូរធម្មតាមួយ នោះតំបន់អាចអនុវត្តការផ្លាស់ប្តូរទាំងនេះដោយ ផ្អែកលើកាលបរិច្ឆេទផ្លាស់ប្តូរដែលបានធ្វើតាមនៅបច្ចុប្បន្ននេះ ។

៨. តើអង្គការបឋមសិក្សា និងថ្នាក់សាលាថ្ងៃអាទិត្យផ្លាស់ប្តូរតាមរបៀបណា ?

កុមារអាយុដប់មួយឆ្នាំដែលបានបញ្ចប់អង្គការបឋមសិក្សាចូលរួមសាលាថ្ងៃអាទិត្យ ។ គណៈប្រធានសាលាថ្ងៃអាទិត្យនីមួយៗរៀបចំ យុវវ័យអាយុពី ១១ ឆ្នាំ ដល់ ១៨ ឆ្នាំ ចូលទៅតាមថ្នាក់ទាំងឡាយ ស្របតាមអាយុ ។ ថ្នាក់ទាំងឡាយអាចត្រូវបានរៀបចំឡើងសម្រាប់ក្រុម អាយុនីមួយៗ ឬអាចត្រូវបានដាក់បញ្ចូលគ្នាលើសពីក្រុមអាយុមួយ ។ ថ្នាក់អង្គការបឋមសិក្សាភ្នំពេញ ១១ គឺឈប់មានទៀតហើយ ។

៩. តើយុវវ័យដែលពុំទាន់មានអាយុ ១២ ឆ្នាំអាចចូលរួមក្នុងការបោះជំរំបានដែរឬទេ ? តើយុវវ័យដែលពុំទាន់មានអាយុ ១៤ ឆ្នាំអាចចូល រួមក្នុងកម្មវិធី និងសន្និសីទយុវវ័យបានដែរឬទេ ?

ប្រាកដណាស់ ។ ជាទូទៅ យុវវ័យនៅក្នុងថ្នាក់ ឬក្រុមមួយអាចនឹងរីករាយចំពោះឯកសិទ្ធិដែលសមរម្យចំពោះថ្នាក់ ឬក្រុមនោះ ។ ដោយ មានអនុម័តពីឪពុកម្តាយរបស់ពួកគេ ក្រុមបីហែ និងឪពុកអាចចូលរួមការបោះជំរំពីមុនថ្ងៃកំណើតគម្រប់ ១២ ឆ្នាំរបស់ពួកគេបាន ។ ដូចគ្នា ដែរ ម៉ែម៉ែត និងគ្រូអាចចូលរួមក្នុងកម្មវិធី និងសន្និសីទយុវវ័យពីមុនថ្ងៃកំណើតគម្រប់ ១៤ ឆ្នាំរបស់ពួកគេបាន ។ ប៉ុន្តែ យុវនារីម្នាក់ៗ ឬយុវជនម្នាក់ៗមានអាយុយ៉ាងហោចណាស់ ១៦ ឆ្នាំពីមុនចាប់ផ្តើមការដើរលេងជាគូ (សូមមើលដើម្បីកម្លាំងនៃយុវជន[ឆ្នាំ២០១១] ទំព័រ ៤) ។

១០. តើយុវវ័យដែលពុំទាន់មានអាយុ ១៤ ឆ្នាំអាចមានការចាត់តាំងការងារបម្រើដែរឬទេ ?

ប្រាកដណាស់ ។ ម៉ែម៉ែត និងគ្រូគ្រប់រូបអាចត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងការងារបម្រើ ហើយអាចមានការចាត់តាំងការងារបម្រើ ។ ពួកគេពុំចាំបាច់ត្រូវរង់ចាំរហូតដល់ថ្ងៃកំណើតគម្រប់ ១៤ ឆ្នាំរបស់ពួកគេទេ ។

១១. តើការផ្លាស់ប្តូរទាំងនេះជះឥទ្ធិពលដល់ថ្ងៃធ្វើសកម្មភាពយ៉ាងដូចម្តេច ?

ប្រសិនបើអាចអនុវត្តបាន អង្គការបឋមសិក្សាបន្តធ្វើថ្ងៃធ្វើសកម្មភាពសម្រាប់កុមារី និង នៅក្រៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា សម្រាប់កុមារ ។ កុមារអាចចាប់ផ្តើមចូលរួមក្នុងថ្ងៃធ្វើសកម្មភាពនៅខែមករានៃឆ្នាំដែលពួកគេឈានចូលអាយុ ៨ ឆ្នាំ ហើយបន្តរហូត ដល់ពួកគេបញ្ចប់អង្គការបឋមសិក្សា ។

១២. តើការផ្លាស់ប្តូរទាំងនេះជះឥទ្ធិពលដល់ការប្រជុំក្រុមកាយប្រជុំ និងក្រុមកាយប្រជុំអាយុ ១១ ឆ្នាំក្នុងសហរដ្ឋអាមេរិក និងប្រទេស កាណាដាតាមរបៀបណា ?

រហូតដល់គំនិតដូចផ្តើមថ្មីសម្រាប់កុមារ និងយុវវ័យចាប់ផ្តើមនៅឆ្នាំ ២០២០ នោះការអភិវឌ្ឍន៍ខ្លួនក្នុងការប្រជុំក្រុមកាយប្រជុំ និងក្រុម កាយប្រជុំអាយុ ១១ ឆ្នាំបន្តនៅដដែល ។ កុមារាបន្តចូលរួមក្នុងការប្រជុំក្រុមកាយប្រជុំ និងក្រុមកាយប្រជុំអាយុ ១១ ឆ្នាំ ហើយអភិវឌ្ឍខ្លួនពី ក្រុមកាយប្រជុំនីមួយៗនៅថ្ងៃកំណើតរបស់ពួកគេ ។ ប៉ុន្តែ នៅពេលពួកគេផ្លាស់ចេញពីអង្គការបឋមសិក្សាទៅក្រុមបញ្ចូលភាពអឺរ៉ុន នោះ ពួកគេចេញពីក្រុមកាយប្រជុំអាយុ ១១ ឆ្នាំ ហើយចូលរួមនៅក្នុងក្រុមកាយប្រជុំជាមួយនឹងក្រុមឪពុក ។